



ក្រសួងមុខងារសាធារណៈ

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧

របស់ក្រសួងមុខងារសាធារណៈ

នៅសាលាកូមិទ្ធរដ្ឋបាល ថ្ងៃទី ០៩-១០ ខែ មីនា ឆ្នាំ ២០១៧

ឯកឧត្តមកិត្តិបណ្ឌិត **ពេជ្រ ម៉ីនធីន** រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកនិងបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង លើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួង មុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅសាលាកូមិទ្ធរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិករបស់ក្រសួង ស្ថាប័ននានា ភ្ញៀវភិក្ខិយស និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួនជាង៣០០នាក់។

អង្គសន្និបាត នឹងធ្វើការពិភាក្សាលើប្រធានបទចំនួន១២ ដែលធ្វើបទអន្តរាគមន៍ដោយថ្នាក់ដឹកនាំក្រសួង រួមមាន (១)អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ (២)អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ (៣)អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ (៤)អគ្គាធិការដ្ឋាន (៥)នាយកដ្ឋានសវនកម្មផ្ទៃក្នុង (៦)សាលាកូមិទ្ធរដ្ឋបាល (៧)ការងារយេនឌ័រ (៨)ការងារយុវជន (៩)ការគ្រប់គ្រងមុខងារសាធារណៈនៅថ្នាក់ក្រោមជាតិ (១០)ការអនុវត្ត ការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល កម្ពុជា (១១)ការងារអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង (១២)ទស្សនវិស័យ នៃកំណែទម្រង់ រដ្ឋបាលសាធារណៈនិងការផ្សារភ្ជាប់ជាមួយកំណែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារគ្រប់គ្រង ដឹកនាំ និង អភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និង កែទម្រង់រដ្ឋបាលសាធារណៈ សម្រេចបានសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០១៦ ដូចខាងក្រោម៖

- មន្ត្រីរាជការស៊ីវិលទូទាំងប្រទេសក្នុងតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យាមានចំនួនសរុប២០១,០១៨នាក់ (ស្ត្រី៧៩,៨៦៦នាក់ ស្មើនឹង៤០%) ក្នុងនោះមន្ត្រីរាជការនៅថ្នាក់ជាតិចំនួន៣៨,៥៤៣នាក់ ស្មើនឹង ១៩% និងថ្នាក់ក្រោមជាតិចំនួន១៦២,៤៧៥នាក់
- បានជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលចំនួន៧,៦៤១កន្លែង ក្របខណ្ឌពិសេសចំនួន៦,២៤១កន្លែង ប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាចំនួន១៧,៦៥៩កន្លែង ឧទ្យានុក្សចំនួន៩៦០កន្លែង គ្រូបង្រៀនពុទ្ធិកជាប់កិច្ច សន្យាចំនួន១,៤៦២កន្លែង គ្រូកិច្ចសន្យាចំណេះដឹងទូទៅចំនួន៦,០៨៨កន្លែង គ្រូកិច្ចសន្យាអប់រំក្រៅ ប្រព័ន្ធចំនួន២,៤៧២កន្លែង និង គ្រូថ្នាក់ពីរវេននិងថ្នាក់គូបចំនួន១៦,៥១៨កន្លែង
- បានស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និង ផ្តល់ទិដ្ឋការជូនក្រសួងស្ថាប័ន ដើម្បីអភិវឌ្ឍន៍អជីព មន្ត្រីរាជការស៊ីវិលចំនួន៥៧,៩៤៤ករណី
- បានការកែតម្រូវការប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលចំនួន១០១,៦១៩ករណី

- បានរកឃើញប្រាក់បៀវត្សដែលត្រូវបង្វែរចូលថវិការដ្ឋវិញចំនួន**៥,៩១៧,៣៧៥,៩៦៩**រៀល
- បានជួយប្រមូលពន្ធលើបៀវត្សមន្ត្រីរាជការស៊ីវិលសរុបចំនួន**១២,៧៤៧,៩៨៦,០៧០**រៀល
- បានចុះធ្វើអធិការកិច្ច ដើម្បីពិនិត្យស្រាវជ្រាវ និង ដោះស្រាយករណីមិនប្រក្រតីរបស់មន្ត្រីរាជការស៊ីវិលចំនួន**៤៥**ករណី ដោយរកឃើញទឹកប្រាក់ដែលបើកលើសចំនួន**២០៣,៧៨៣,៩៦៤**រៀល ហើយចាត់វិធានការឱ្យបង្វែរថវិកាចូលរតនាគារខេត្តចំនួន**៥៤,៦៦៦,៣៣០**រៀល និង ស្នើសុំឱ្យលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការស៊ីវិលចំនួន**០១**ករណី
- បានរៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាតាមប្រព័ន្ធព័ត៌មានវិទ្យា និង ការបើកផ្តល់ប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាតាមប្រព័ន្ធធនាគារ
- បានអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ២០១៤-២០១៨ ចំនួនស្ត្រីជាមន្ត្រីរាជការបានកើនដល់**៤០%** និង ចំនួនស្ត្រីក្នុងមុខដំណែងគ្រប់គ្រងចាប់ពីថ្នាក់ការិយាល័យដល់ថ្នាក់អគ្គនាយកកើនដល់ **២២%**
- បានដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈ តាមរយៈទូរស័ព្ទស្មាតហ្វូន ដោយមានការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានដាក់ឱ្យអនុវត្តយន្តការទីភ្នាក់ងារប្រតិបត្តិការពិសេសនៅក្រសួងសុខាភិបាល ចំនួន**០៤**បន្ថែមទៀត រួមមាន មន្ទីរពេទ្យបង្អែកខេត្តកំពត ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តកំពង់ធំ
- វគ្គបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ចំនួនសរុប **៥៦**នាក់ (ស្ត្រី**១១**នាក់)
- បណ្តុះបណ្តាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលមានសិក្ខាកាមចំនួន **៣៧៨**នាក់ (ស្ត្រី**៣៩**នាក់)
- បណ្តុះបណ្តាលវគ្គវិក្រឹត្យការមន្ត្រីមធ្យម ដែលមានសិក្ខាកាមចំនួន **១២៤**នាក់ (ស្ត្រី**១១**នាក់)
- វគ្គបណ្តុះបណ្តាលមន្ត្រីក្រសួងបរិស្ថាន ចំនួន**១**វគ្គ ដែលមានសិក្ខាកាមចំនួន **២០**នាក់ (ស្ត្រី**០៦**នាក់)
- វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាស្ត្រីឋានៈរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ចំនួន**១**វគ្គ ដែលមានសិក្ខាកាមចំនួន**៨៤**នាក់
- វគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការជាន់ខ្ពស់” ចំនួន**០៣**វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន**១៧០**នាក់ (ស្ត្រី**១៥**នាក់) ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំកម្រិតអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
- បានរៀបចំដំឡើងសន្ទស្សន៍បៀវត្សដល់ **១៧០០**រៀល ក្នុងមួយឯកតា និង ដំឡើងប្រាក់បៀវត្សជូន (១)វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស ដល់ **៧០០,៥០០**រៀល (២)វិស័យអប់រំនិងសុខាភិបាល ដល់ **៨០០,៥០០**រៀល (៣)នគរបាល ដល់ **៧៨៤,៧៣០**រៀល (៤)យោធិន ដល់ **៧៣៣,៧៣០**រៀល (៥)ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ដល់ **១,០៩០,០០០**រៀល (៦)សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ដល់ **៨៧០,០០០**រៀល (៦)ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដល់ **៨១០,០០០**រៀល (៧)សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដល់ **៦៥០,០០០**រៀល (៨)ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ដល់ **៧៥០,០០០**រៀល (៩)ជំទប់ទី១និងទី២ ចៅសង្កាត់រងទី១និងទី២ ដល់ **៥៥០,០០០**រៀល (១០)សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដល់ **៤៨០,០០០**រៀល (១១)មេភូមិ ដល់ **២០០,០០០** (១២)អនុប្រធានភូមិ ដល់ **១៦០,០០០**រៀល (១៣)សមាជិកភូមិ ដល់ **១៤០,០០០**រៀល និង (១៤)មន្ត្រីជាប់កិច្ចសន្យា ដល់ **៤០០,០០០**រៀល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សាធារណៈជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធមេត្តាជ្រាប ជាព័ត៌មានតាមការគួរ។

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧